



E-mail: info@acledatrainingcenter.com.kh, Website: www.acledatrainingcenter.com.kh, SWIFT Code: ACLBKHPP

សូមលោកនាយក-នាយិកា ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤

ជ, អគ្គនាយក

នាយិកាការិយាល័យសិក្សា និងកិច្ចការនិស្សិត

This is an electronic letter sent by Sovanne Tourt

ជូនភ្នាក់ងារជាមួយ

- កាលវិភាគវគ្គហ្វឹកហ្វឺន
- បញ្ជីឈ្មោះនាយកដ្ឋាន និងសាខា ដែលត្រូវចូលរួម

ចម្លងជូន

- នាយកប្រតិបត្តិឥណទាន
- នាយកប្រតិបត្តិហិរញ្ញប្បទានពាណិជ្ជកម្ម
- នាយកការិយាល័យគ្រប់គ្រងហានិភ័យ
- នាយកគ្រប់ការិយាល័យសវនកម្ម
- ជំនួយការនាយិកាការិយាល័យធនធានមនុស្ស
 - « ដើម្បីជូនជ្រាបជាដំបូង »
- ឯកសារ-កាលប្បវត្តិ

កាលវិភាគវគ្គហ្វឹកហ្វឺន

ប្រធានបទ : គោលការណ៍ប្រតិបត្តិ និងនីតិវិធី ភតិសន្យាហិរញ្ញវត្ថុ

អ្នកចូលរួម : ប្រធានផ្នែកឥណទានភតិសន្យា / តំណាង នៃនាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម និងប្រធានភ្នាក់ងារឥណទានសាខា

កាលបរិច្ឆេទ : ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

ទីកន្លែង : អេស៊ីលីដា ត្រេតស៊ីង សេនធីរ ជាន់ទី៣ បន្ទប់ប្រាសាទអង្គរវត្ត

រៀបចំដោយ : នាយកដ្ឋានឥណទាន

កាលបរិច្ឆេទ	ម៉ោង	មេរៀន	គ្រូឧទ្ទេសនាម
27-11-14	07:30-07:50	បើកវគ្គហ្វឹកហ្វឺន	នាយកប្រតិបត្តិទីស្តីការគណៈរដ្ឋមន្ត្រី
	07:50-09:50	គោលការណ៍ប្រតិបត្តិ ភតិសន្យាហិរញ្ញវត្ថុ	លោក អ៊ូ ឌីណា និងលោក ច្រីន ឈាង
	Coffee Break		
	10:00-11:30	នីតិវិធី និងទម្រង់គំរូ ភតិសន្យាហិរញ្ញវត្ថុ	លោក អ៊ូ ឌីណា និងលោក ច្រីន ឈាង
	11:30-12:00	សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិ និងនីតិវិធី	
	Afternoon		
	13:00-14:55	ការបំពេញគម្រោងជំនួញ ភតិសន្យាហិរញ្ញវត្ថុ	លោក សុង គឹមចុង
	14:55-15:00	វាយតម្លៃវគ្គហ្វឹកហ្វឺន	អេស៊ីលីដា ត្រេតស៊ីង សេនធីរ
	15:00-15:20	បិទវគ្គហ្វឹកហ្វឺន	នាយកប្រតិបត្តិទីស្តីការគណៈរដ្ឋមន្ត្រី

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហ្វឹកហ្វឺនខាងក្នុង


គឹម សុពិស័

ភ្នំពេញ, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤
រៀបចំដោយ


ហាក់ គឹមហ៊ាន



បញ្ជីឈ្មោះនាយកដ្ឋាន និងសាខា ដែលត្រូវចូលរួមវគ្គហ្វឹកហ្វឺន

ស្តីពី គោលការណ៍ប្រតិបត្តិ និងនីតិវិធី ភតិសន្យាហិរញ្ញវត្ថុ

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ អេស៊ីសីដា ក្រុងនិង សេនដរ ជាន់ទី៣ បន្ទប់ប្រាសាទអង្គរវត្ត

លរ	ឈ្មោះនាយកដ្ឋាន/សាខា	ប្រធានផ្នែកឥណទានភតិសន្យា/តំណាង	ប្រធានភ្នាក់ងារឥណទានសាខា	សរុប
1	TFD	4		4
2	BTR		1	1
3	CHC		1	1
4	DPN		1	1
5	MCH		1	1
6	MTG		1	1
7	PCT		1	1
8	PDT		1	1
9	PNP		1	1
10	RSK1		1	1
11	RSK2		1	1
12	SMC2		1	1
13	STR		1	1
14	TKK		1	1
15	VCM		1	1
16	PPV		1	1
17	ASN		1	1
18	KDL		1	1
19	KHT		1	1
20	KKD		1	1
21	KSG		1	1
22	KSV		1	1
23	MKP		1	1
24	SNG		1	1
25	PHL		1	1
26	PUK		1	1
27	SKM		1	1
28	SRP		1	1
29	SRP-KB		1	1
30	BTB		1	1
31	BTB-KB		1	1
32	SNK		1	1

ល.រ	ឈ្មោះនាយកដ្ឋាន/សាខា	ប្រធានផ្នែកភតិសន្យាហិរញ្ញវត្ថុ/តំណាង	ប្រធានភ្នាក់ងារឥណទានសាខា	សរុប
33	KKG		1	1
34	KSP		1	1
35	TKO		1	1
36	BMC		1	1
37	PPT		1	1
38	KCM		1	1
39	KPT-KEP		1	1
40	ODG		1	1
សរុបសិក្ខាកាមចូលរួម				43

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហិរញ្ញវត្ថុខាងក្រោម

គឹម សុពិស័

ភ្នំពេញ, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤
រៀបចំដោយ

ហាង គឹមហ៊ាន